



ជាប់មើលឃើញ ហ្វាសិនេន
WB FINANCE

របាយការណ៍ ប្រចាំឆ្នាំ 2018



សមាជិកក្រុមសាធារណៈ ធនាគារ ភ្នំពេញ ប្រទេសកម្ពុជា



មាតិកា

អំពីស្ថាប័ន	ដាប់បែលយូប៊ី ហ្វាយនែន ជានរណា ទស្សនវិស័យ បេសកកម្ម 5 ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ 6 អំពីធនាគារ អ៊ីរី 8 សារពីប្រធានក្រុមប្រឹក្សាភិបាល 10 សារពីអគ្គនាយកប្រតិបត្តិ 12 រចនាសម្ព័ន្ធក្រុមហ៊ុន 14 អំពីក្រុមប្រឹក្សាភិបាល 16 អំពីគណៈគ្រប់គ្រងជាន់ខ្ពស់ 20
ចំណុចសំខាន់ៗអំពីអាជីវកម្ម	ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ 26 ព័ត៌មានសំខាន់ៗ 30 អំពីផលិតផល និងសេវាកម្ម 35 ទិន្នន័យស្តីពីបរិស្ថាន និងទិន្នន័យបុគ្គលិក 42 វិសាលភាពនៃតំបន់ប្រតិបត្តិការ 44
របាយការណ៍ហិរញ្ញវត្ថុ	តារាងតុល្យការ 48 របាយការណ៍លទ្ធផល 49 របាយការណ៍បម្រែបម្រួលមូលធន 50 របាយការណ៍លំហូរសាច់ប្រាក់ 51 របាយការណ៍របស់វេនកងកាដូ 52
បណ្តាញអន្តរជាតិរបស់ ធនាគារ អ៊ីរី	56



អំពីស្ថាប័ន

អំពីស្ថាប័ន / ជាប់បែរយូប៊ី ហ្វាយនែន ជានរណា ?

ជាប់បែរយូប៊ី ហ្វាយនែន ជានរណា ?

នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាប់បែរយូប៊ី ហ្វាយនែន យើងត្រូវបានដឹកនាំដោយគោលបំណងរួមមួយ ដើម្បីជួយ ធ្វើឱ្យចរន្តហិរញ្ញវត្ថុ កាន់តែប្រសើរឡើង ដោយផ្សារភ្ជាប់ អតិថិជន និង សហគមន៍ ទៅនឹងធនធានដែលពួកគេត្រូវ ការដើម្បីទទួលបានជោគជ័យ។ យើងផ្តល់សក្តានុពលឱ្យ ប្រទេសកម្ពុជាមានការលូតលាស់។

ទស្សនវិស័យ

ទស្សនវិស័យរបស់យើង ចង់ឃើញប្រជាជនកម្ពុជាគ្រប់រូប មានជីវិតពេញបរិបូណ៌។


បេសកកម្ម

ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខគេដែលផ្តល់នូវ សក្តានុពលសេដ្ឋកិច្ច ដើម្បីឱ្យកម្ពុជាវិកចម្រើន។

ជាប់បែរយូប៊ី ហ្វាយនែន (អតីតជា វីសិនហ្វាន់ ខេមបូឌា) ជាគ្រឹះស្ថានឈានមុខគេមួយនៅកម្ពុជា ហើយជាសមាជិក គ្រួសាររបស់ធនាគារពាណិជ្ជ អ៊ីរី ដែលជាធនាគារឈានមុខ គេមួយនៅប្រទេសកូរ៉េ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1899។

យើងកំពុងតែជំរុញឱ្យមានកំណើនលូតលាស់ ជួយបង្កើត ការងារដល់សហគមន៍ ដើម្បីជំរុញការបំណាស់ប្តូរសេដ្ឋកិច្ច និង ដោះស្រាយបញ្ហាប្រឈមមុខដ៏បំផុតនៅ ក្នុងសង្គម ក្នុងពេលជាមួយគ្នាមានការគ្រប់គ្រងហានិភ័យនិងការផ្តល់ ផលជូនទៅអតិថិជន និងភាគទុនិករបស់យើង។ នេះដោយសារ តែយើងទទួលស្គាល់ថា យើងអាចទទួលបានជោគជ័យ នៅពេលដែលអតិថិជន ក្រុមហ៊ុន សហគមន៍ និងបុគ្គលិក ដែលយើងបម្រើអាចឈានដល់ ទស្សនវិស័យជោគជ័យ របស់ពួកគេ។

ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ



អំពីធនាគារ អ៊ីរី

ធនាគារ អ៊ីរី គឺជាធនាគារពាណិជ្ជឈ្មោះមុខគេមួយនៅប្រទេសកូរ៉េ ដែលបានបង្កើតឡើងនៅឆ្នាំ 1899 និងមានបណ្តាញអន្តរជាតិដ៏ធំទូលាយនៅទូទាំងពិភពលោក។

ឆ្នាំ 2018 គឺជាខួបលើកទី 119 នៃ ធនាគារ អ៊ីរីដែលខ្លួនបានរក្សាប្រវត្តិសាស្ត្រជាងមួយរយឆ្នាំ។ ធនាគារ អ៊ីរី នឹងបន្តរីកចម្រើននៅសកលបន្តបន្ទាប់ទៀត ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលតែងតែនៅជិតលោកអ្នក។

ដោយអាជីវកម្មរបស់ខ្លួនមានការរីកចម្រើនជាលំដាប់ តាមរយៈការទុកចិត្តរបស់អតិថិជន និង ភាគទុនិក ធនាគារ អ៊ីរី ធានាតបស្នងលើទំនុកចិត្តរបស់ពួកគេ ដោយផ្តល់ជូននូវផលចំណេញកាន់តែធំជាងមុន និង ការពេញចិត្តកាន់តែប្រសើរជាងមុន។

ជាធនាគារ ដែលល្បីល្បាញលើការផ្តល់សេវាធនាគារដែលឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង



សារពីប្រធាន ក្រុមប្រឹក្សាភិបាល



លោក គ្រីស ច្រាយអាន
ប្រធានក្រុមប្រឹក្សាភិបាល

ការផ្លាស់ប្តូរពី វិសិនហ្វាន់ មកជា ជាប់បែលយូប៊ី ហ្វាយនែន!

ឆ្នាំ 2018 គឺជាឆ្នាំនៃការផ្លាស់ប្តូរ សម្រាប់ ជាប់បែលយូប៊ី ហ្វាយនែន។ ក្នុងឆមាសទី១ ក្រុមហ៊ុនស្ថិតនៅក្រោមម្ចាស់ភាគហ៊ុនមុន គឺ វិសិនហ្វាន់ ដោយឡែកនៅចាប់ពីឆមាសទី២ រហូតដល់ពេលបច្ចុប្បន្ននេះ គឺស្ថិតក្រោមម្ចាស់ភាគហ៊ុនថ្មី គឺ ធនាគារ អ៊ីរី របស់ប្រទេសកូរ៉េ ខាងត្បូង។ ម្ចាស់ភាគហ៊ុនទាំងពីរនេះមានលក្ខណៈខុសគ្នាច្រើន បើគិតទៅលើការពង្រីកវិសាលភាពយុទ្ធសាស្ត្រ និងមហិច្ឆិតារបស់ខ្លួន។

ខ្ញុំពិតជាមានក្តីសោមនស្សក្រោយ ក្នុងការទទួលយកមុខងារជាប្រធានក្រុមប្រឹក្សាភិបាល នៅក្រោយពេលដែល វិសិនហ្វាន់ (ខេមបូឌា) ត្រូវបានទិញយក និង កាន់តំណែងនេះបន្ទាប់ពី លោក ជេសិន អ៊ីផេន ដែលលោកជាប្រធានក្រុមប្រឹក្សាភិបាល ចាប់តាំងពីឆ្នាំ 2013 រហូតមកដល់ខែមិថុនា ឆ្នាំ 2018។ ខ្ញុំសូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់សម្រាប់ ដំណើរការនៃការផ្លាស់ប្តូរក្រុមហ៊ុនប្រកបដោយភាពរលូន ហើយដែលដំណើរការនេះត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន ដោយ បុគ្គលិកនិងថ្នាក់ដឹកនាំ។ លោក ម៉ែខល ស្ទឹងឃ្លី អតីតអគ្គនាយកប្រតិបត្តិ បានចូលរួមចំណែកដ៏ធំធេងនៅក្នុងដំណើរការនៃការផ្លាស់ប្តូរនេះ ហើយលោកបាននៅបន្តបម្រើស្ថាប័នរហូតដល់ដើមឆ្នាំ 2019។

ឆ្នាំកន្លងទៅ យើងទទួលបានលទ្ធផលចម្រុះគ្នា។ នៅឆមាសទី១ គឺជាការត្រៀមខ្លួនរៀបចំ នៅមុនពេលមានការទិញភាគហ៊ុន ដោយឡែកនៅឆមាសទី២ ដែលស្ថិតក្រោមម្ចាស់ភាគហ៊ុនថ្មី យើងមើលឃើញថា ជាដំណាក់កាលដែលមានកំណើនដ៏ខ្លាំងក្លា។ នៅចុងឆ្នាំ 2018 ប្រាក់កម្ចី និង សេវាហិរញ្ញវត្ថុដែលបានផ្តល់ បានធ្វើឲ្យប៉ះពាល់ជាវិជ្ជមានដល់កុមារ ជាង 345000 នាក់។ សំណុំតម្លៃធនធានរបស់ក្រុមហ៊ុន បានកើនឡើងដល់ជាង 218 លានដុល្លារអាមេរិក (កើនឡើង 28%)។ ក្នុងពេលជាមួយគ្នានេះ ជាប់បែលយូប៊ី ហ្វាយនែន បានបម្រើសេវាកម្មជូនអតិថិជនប្រាក់កម្ចីជាង 137000នាក់ និងអតិថិជនដាក់ប្រាក់បញ្ញើជាង 117000នាក់។ អត្រាខកខានមិនបានសងប្រាក់ បានធ្លាក់ចុះយ៉ាងគួរឲ្យកត់សម្គាល់ពេលគឺពី 1,73% នៅខែធ្នូ ឆ្នាំ 2017 មកនៅត្រឹម 0,96% នៅខែធ្នូ ឆ្នាំ 2018។

ក្រោមការដឹកនាំរបស់លោក គឹម ស៊ីនយូ (ដែលជាអគ្គនាយកប្រតិបត្តិ ចូលកាន់តំណែង ចាប់ពីខែមីនា ឆ្នាំ 2019) ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាប់បែលយូប៊ី ហ្វាយនែន នឹងបន្តបង្ហាញកំណើនរបស់ខ្លួន ដ៏រឹងមាំតទៅទៀត។ បទពិសោធន៍ជាង 30ឆ្នាំ របស់លោកនៅក្នុងវិស័យធនាគារពាណិជ្ជ នឹងជួយឲ្យស្ថាប័នមានអនាគតដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា។

យើងនឹងជួបនូវឧបសគ្គមួយចំនួននៅពេលខាងមុខ ហើយខ្ញុំជឿជាក់ថា បុគ្គលិក ជាប់បែលយូប៊ី ហ្វាយនែន និងអ្នកដឹកនាំ នៅតែរឹងមាំ និង បន្តគ្រប់គ្រងស្ថាប័នប្រកបដោយភាពប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ និង ការបង្កើតផលិតផលថ្មីៗផ្សេងៗគ្នា ដើម្បីបន្តបម្រើអតិថិជនជាបុគ្គល ក៏ដូចជាក្រុមហ៊ុននានាឲ្យបានកាន់តែប្រសើរ។ យើងនឹងនៅតែបន្តដំណើររបស់យើង ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុលេខ 1 នៅក្នុងប្រទេសកម្ពុជា។

គ្រីស ស៊ុហ្គី ចន ច្រាយអាន
ប្រធានក្រុមប្រឹក្សាភិបាល

"នៅចុងឆ្នាំ 2018 សំណុំតម្លៃធនធានរបស់
ជាប់បែលយូប៊ី ហ្វាយនែន បានកើនឡើងដល់
ជាង 218 លានដុល្លារអាមេរិក
(កើនឡើង 28%)"

សារពីអគ្គនាយកប្រតិបត្តិ



“ក្រោមដំបូលថ្មីនៃធនាគារ អ៊ីរី ដែលជាធនាគារឈានមុខ គេមួយនៅក្នុងប្រទេសកូរ៉េ គណៈគ្រប់គ្រង និង បុគ្គលិក របស់ ជាប់បែលយូប៊ី ហ្វាយនែន បន្តប្តេជ្ញាចិត្តផ្តល់នូវ សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត ដើម្បីជាការជួយលើកកម្ពស់ ជីវភាពរស់នៅរបស់អតិថិជន និងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ ឈានមុខគេមួយ ដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេសកូរ៉េ។”

ឆ្នាំ 2018 គឺជាឆ្នាំនៃការផ្លាស់ប្តូរសម្រាប់ ជាប់បែលយូប៊ី ហ្វាយនែន ក្រោមម្ចាស់ភាគហ៊ុនថ្មី ធនាគារ អ៊ីរី ប្រទេស កូរ៉េខាងត្បូង ដែលនាំមកនូវផលប៉ះពាល់ជាវិជ្ជមាន លើការ រីកចម្រើនប្រកបដោយនិរន្តរភាពរបស់ខ្លួន និង ការចូលរួម យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាននៅ ទូទាំងប្រទេសកូរ៉េ។ ជាប់បែលយូប៊ី ហ្វាយនែន ប្តេជ្ញា បន្តបម្រើអតិថិជនរបស់ខ្លួន និងអតិថិជនសក្តានុពល ដោយ ផ្តល់នូវសេវាកម្មហិរញ្ញវត្ថុពេញលេញ និង មានប្រសិទ្ធភាព ជាមួយនឹងមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ តម្លាភាពអភិបាលកិច្ចល្អ និងការច្នៃប្រឌិតថ្មីៗ។

របាយការណ៍ធនាគារពិភពលោកបានឱ្យដឹងថា កំណើន សេដ្ឋកិច្ចនៅកូរ៉េ នៅតែរឹងមាំឈានដល់ 7,1 ភាគរយ នៅឆ្នាំ 2018។ ទន្ទឹមនឹងនេះ ជាប់បែលយូប៊ី ហ្វាយនែន បានប្តេជ្ញាចិត្តពង្រីកទ្រព្យសកម្ម និង ការិយាល័យរបស់ខ្លួន

ដើម្បីបម្រើដល់អតិថិជន ឱ្យកាន់តែប្រសើរឡើង។ គិតត្រឹម ខែធ្នូ ឆ្នាំ 2018 ជាប់បែលយូប៊ី ហ្វាយនែនមានការិយាល័យ តំបន់ចំនួន 15 សាខាចំនួន 106 ដែលបម្រើអតិថិជនជាង 137000 នាក់ នៅទូទាំងប្រទេសកូរ៉េ។ នៅឆ្នាំ 2019 យើងមានគម្រោងពង្រីកសាខាថ្មី ចំនួន 10 បន្ថែមទៀត នៅទូទាំងខេត្ត និង រាជធានីរបស់ប្រទេសកូរ៉េ។ ទន្ទឹម នឹងនោះទ្រព្យសម្បត្តិ របស់យើងបាន កើនឡើងដល់ 22% ធៀបឆ្នាំមុន ស្មើនឹងចំនួន 240 លានដុល្លារ ហើយប្រាក់ ចំណេញ បានកើនឡើងដល់ 35% ស្មើនឹង ជាង 4,1 លាន ដុល្លារអាមេរិក។


ជាប់បែលយូប៊ី ហ្វាយនែន ប្រកាន់ខ្ជាប់ជាមួយនឹង ទស្សនវិស័យរបស់ខ្លួន ដែលផ្តោតសំខាន់លើប្រព័ន្ធហិរញ្ញវត្ថុ ឌីជីថល។ នៅដើមឆ្នាំ 2018 ជាប់បែលយូប៊ី ហ្វាយនែន បានដាក់ឱ្យប្រើប្រាស់ ធនាគារចល័តរបស់ខ្លួនដែលផ្តល់ជូន នូវប្រតិបត្តិការហិរញ្ញវត្ថុងាយស្រួល ដល់អតិថិជន រួមមានការ ត្រួតពិនិត្យសមតុល្យគណនី ការសង ត្រឡប់ប្រាក់កម្ចី និង ការផ្ទេរប្រាក់រវាងគណនី ជាប់បែលយូប៊ី ហ្វាយនែន ដោយឥតគិតថ្លៃនៅគ្រប់ពេលវេលា និងទីកន្លែងរបស់ពួកគេ។ ជាប់បែលយូប៊ី ហ្វាយនែន រួមបញ្ចូលប្រព័ន្ធដែលប្រកបដោយ ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាខ្ពស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ខ្លួន ដែលអនុញ្ញាតឱ្យបុគ្គលិកដាក់ការស្នើសុំប្រាក់កម្ចី របស់អតិថិជន និង ប្រមូលប្រាក់ បានតែប្រាំទីកន្លែងតាម រយៈ iPad ដែលធ្វើឱ្យដំណើរការនេះ លឿន និង មានប្រសិទ្ធ ភាពបំផុត។ នៅខែមេសាឆ្នាំ2018 ដើម្បីទ្រទ្រង់ដល់វិស័យ SME នៅកូរ៉េ ជាប់បែលយូប៊ី ហ្វាយនែន បានផ្តល់កម្ចី ដល់សហគ្រាសធុនតូច និងមធ្យម ចំនួនរហូតដល់ 50000 ដុល្លារអាមេរិក ដោយមានការផ្តល់ភាពបត់បែនលើការ សងត្រឡប់ និងព្រមទាំងលក្ខខណ្ឌសមស្របដើម្បីជួយ គាំទ្រដល់តម្រូវការដើមទុន ដល់សហគ្រិនថ្មី និងសហគ្រិន

ដែលមានបំណងពង្រីក អាជីវកម្មរបស់ខ្លួន។ ស្របតាមពាក្យស្លោក “2019 ជាឆ្នាំរីកចម្រើនដ៏បរិសុទ្ធយក្ស ជាសកល” របស់ ធនាគារ អ៊ីរី (ដែលជាការិយាល័យកណ្តាល របស់យើង) ជាប់បែលយូប៊ី ហ្វាយនែន រំពឹងថានឹងបន្តមាន កំណើនដ៏គួរឱ្យកត់សម្គាល់របស់ខ្លួន នៅឆ្នាំ២០១៩ នេះ។ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុសម្រាប់ប្រជាជន ដល់អតិថិជន ជាប់បែលយូប៊ី ហ្វាយនែន នឹងធ្វើការសហការជាមួយនឹង ដៃគូសហការសំខាន់ៗ មានដូចជា Grab ភ្នាក់ងារផ្ទេរប្រាក់ ភ្នាក់ងារទូទាត់ និង ដៃគូដែលពាក់ព័ន្ធផ្សេងៗ ក្នុងប្រទេស កូរ៉េ។ ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន នាពេលបច្ចុប្បន្ន ជាប់បែលយូប៊ី ហ្វាយនែន បន្តពង្រឹង គុណភាពប្រព័ន្ធប្រតិបត្តិការស្វ័យរបស់ខ្លួន និងចូលរួម ជាមួយ Cambodia Shared Switch (CSS) និងដាក់ឱ្យ ប្រើប្រាស់ ATM ថ្មី ដែលមានបច្ចេកវិទ្យាទំនើប។

ខ្ញុំសូមថ្លែងអំណរគុណដល់ លោក ម៉ែខេល ចន ស្ទឹងឃ្លី អតីតអគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រង និងបុគ្គលិកទាំង អស់ដែលបានខិតខំប្រឹងប្រែង សម្រេចបានការរីកចម្រើនដ៏ គួរឱ្យកត់សម្គាល់នេះ និង បានចូលរួមចំណែកយ៉ាងសកម្ម លើការផ្លាស់ប្តូររបស់ ជាប់បែលយូប៊ី ហ្វាយនែន នៅឆ្នាំនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជន សម្រាប់ការទុកចិត្ត និង ដៃគូសហការទាំងអស់ដែលបានជួយជ្រោមជ្រែង និង ផ្តល់ការសហការដ៏ល្អកន្លងមក។ យើងខ្ញុំនឹងបន្តផ្តល់នូវ ផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏ល្អបំផុតដល់អតិថិជន ដៃគូ និង សាធារណជនទាំងអស់នៅឆ្នាំបន្តបន្ទាប់ទៀត។


គឹម ស៊ុនយូ
អគ្គនាយកប្រតិបត្តិ

គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩



អំពីក្រុមប្រឹក្សាភិបាល



លោក គ្រីស ប្រាយអាន
សមាជិកក្រុមប្រឹក្សាភិបាល

លោក គ្រីស មានសញ្ជាតិនិរទេស។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Lincoln ខាងផ្នែកកសិកម្ម មានបទពិសោធន៍ការងារផ្នែកហិរញ្ញវត្ថុ នៅតំបន់ជនបទ ការគ្រប់គ្រងកសិដ្ឋាន ការអភិវឌ្ឍក្រុមហ៊ុន និង ទីផ្សារការនាំចេញ និងការធ្វើគម្រោងអាជីវកម្ម។ កិច្ចការរបស់លោកមានរួមមានការគ្រប់គ្រងជាន់ខ្ពស់ ក្នុងការផ្តល់សេវាគាំទ្រដល់ សហគមន៍កសិកម្ម ឧស្សាហកម្មសាច់សត្វ និងគ្រាន់ទីផ្សារនាំចេញ និងធុរកិច្ចវិនិយោគ។ លោក ធ្លាប់ជាសមាជិកនៃក្រុមប្រឹក្សារបស់នាយករដ្ឋមន្ត្រីនូវវេលាប្រមាណ 3 ឆ្នាំ និង ធ្លាប់បាន ផ្តល់ប្រឹក្សាដល់នាយករដ្ឋមន្ត្រីពីររូប លើបញ្ហាទាក់ទងនឹងវិស័យស្នូលនៅនូវវេលាប្រមាណ ១០ ឆ្នាំ។

លោកមានបទពិសោធន៍ច្បាស់លាស់ ក្នុងការជាអ្នកដឹកនាំ និងការគ្រប់គ្រងបុគ្គលិក ធ្វើការងារ គម្រោងផែនការប្រតិបត្តិការ និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុ។ លោកក៏ជាសមាជិក ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន និងសហគមន៍អង្គការមនុស្សធម៌ទាំងក្នុង និងក្រៅប្រទេស នូវវេលាប្រមាណ ដោយគាត់ប្រកាន់យកអភិបាលកិច្ចដល់ស្ថាប័នជាច្រើន។



លោកស្រី ហ្វែលីស ម៉ាសេយ៍
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ហ្វែលីស មានសញ្ជាតិនិរទេស។ លោកស្រី ធ្លាប់ជាអ្នកស្ម័គ្រចិត្តក្នុង កម្មវិធី “Banker with Vision” របស់ វីសិនហ្វាន់អន្តរជាតិ ជាមួយវីសិនហ្វាន់ខេមបូឌា។ បទពិសោធន៍ 5 ឆ្នាំ លើបទបញ្ញត្តិនៅប្រទេសនូវវេលាប្រមាណ និងមានបទពិសោធន៍ផ្នែក ធនាគារអស់រយៈពេល 23 ឆ្នាំនៅនូវវេលាប្រមាណ និងមានបទពិសោធន៍ 12 ឆ្នាំក្នុងការងារ គ្រប់គ្រងហានិភ័យរូបិយប័ណ្ណអន្តរជាតិ។

លោកស្រីបានបញ្ចប់ការសិក្សា ផ្នែកពាណិជ្ជកម្ម និងគ្រប់គ្រងអាជីវកម្មអន្តរជាតិនៅ សាកលវិទ្យាល័យ Massey ក្នុងឆ្នាំ2007។ លោកស្រី ហ្វែលីស បច្ចុប្បន្នធ្វើការនៅក្នុង អាជ្ញាធរទីផ្សារហិរញ្ញវត្ថុ ក្នុងប្រទេសនូវវេលាប្រមាណ។



លោក ស៊ីម ស៊ីនយូ
សមាជិកក្រុមប្រឹក្សាភិបាល
និង អគ្គនាយកប្រតិបត្តិ

លោក ស៊ីម ស៊ីនយូ បានចូលរួមជាមួយជាប់បែលយូប៊ី ហ្វាយនែនជា អគ្គនាយកប្រតិបត្តិ នៅ ក្នុងខែកុម្ភៈ ឆ្នាំ2019។ គាត់មានបទពិសោធន៍ជាច្រើនលើផ្នែកធនាគារពាណិជ្ជកម្មនៅធនាគារអ៊ីរី ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីលោកចូលរួមជាមួយធនាគារ អ៊ីរី នៅឆ្នាំ 1979 លោកបាន ទទួលបានចំណេះដឹង និង បទពិសោធន៍យ៉ាងទូលំទូលាយលើសេវាកម្មហិរញ្ញវត្ថុ។ លោកបានទទួល បន្ទុក លើផ្នែកលក់នៅសាខាមួយចំនួន ដែលបានផ្តោតលើការលក់ ផលិតផលឥណទាន។ លោកបានទទួលបន្ទុកការងារលើកម្ចីងកជន និង កម្មវិធីកម្ម ព្រមទាំងបម្រើការងារជា Corporate Loan Underwriter អស់រយៈពេល 8 ឆ្នាំ។ បន្ទាប់ពីលោកបានបម្រើការងារជា អ្នកគ្រប់គ្រងទូទៅលើបណ្តាសាខាជាច្រើនអស់រយៈពេល 5 ឆ្នាំ លោកត្រូវបានតែងតាំងតំណែងជា អ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលទទួលខុសត្រូវលើការគ្រប់គ្រងកម្ចីងកជន និង កម្មវិធីកម្ម អស់រយៈពេល 2 ឆ្នាំ។

មុនចូលបម្រើការងារនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកបានធ្វើការនៅធនាគារ អ៊ីរី ទីក្រុងសេអ៊ូល ក្នុងតំណែងជាអគ្គនាយករងប្រតិបត្តិ។ លោកក៏ធ្លាប់បានធ្វើជានាយកគ្រប់គ្រងផ្នែកកំណែទម្រង់ អាជីវកម្មផងដែរ។

នៅខែធ្នូ ឆ្នាំ 2015 លោកបានទទួលតំណែងថ្មីជានាយកប្រតិបត្តិកំណែទម្រង់អាជីវកម្ម ព្រមទាំង បានធ្វើកំណែទម្រង់មួយចំនួន និងសេចក្តីសម្រេច M & A សម្រាប់ក្រុមហ៊ុនធំៗជាច្រើន។ ចាប់ពីឆ្នាំ 2016 ដល់ខែធ្នូ ឆ្នាំ2018 លោកបានទទួលតំណែងជាអគ្គនាយករងផ្នែកឥណទាន។

លោកមានបញ្ញត្តិពាណិជ្ជកម្មពី សាកលវិទ្យាល័យ Sejong ។ ហើយលោកក៏បានទទួល វិញ្ញាបនបត្រ ពី Fund Investment Advisor ជាបុគ្គលិកឥណទាន និង អ្នកវិភាគឥណទាន ផងដែរ។



លោក ចូ ប៊ែក ហ៊ីយ៉ុង
សមាជិកក្រុមប្រឹក្សាភិបាល

លោក ចូ ប៊ែក ហ៊ីយ៉ុង បានចូលរួមជាមួយ ធនាគារ អ៊ីរី ជាង 22ឆ្នាំ មកហើយ។ លោកបាន កាន់មុខតំណែងជាច្រើន រួមមានមុខតំណែងបច្ចុប្បន្នជាប្រធានត្រួតពិនិត្យផ្ទៃក្នុង រួមមានមុខងារ ប្រតិបត្តិការ និង ការប្រឆាំងនឹងការលាងលុយកខ្វក់របស់បណ្តាញក្រៅប្រទេសនៃ ធនាគារ អ៊ីរី និង ការងារផ្សេងទៀតរបស់លោក ក្នុងនោះរួមមាន គម្រោងថវិកាហិរញ្ញវត្ថុ និង ការធ្វើផែនការ យុទ្ធសាស្ត្រ។



លោក ប៉េម ឆានយ៉ុន
សមាជិកក្រុមប្រឹក្សាភិបាល

លោក គឹម បានចូលបម្រើការងារនៅ ជាប់បែលយូប៊ី ហ្វាយនែន ចាប់តាំងពីខែមិថុនាឆ្នាំ២០១៨ និង មានបទពិសោធន៍ដ៏ទូលំទូលាយ លើវិស័យហិរញ្ញវត្ថុចំនួនជាង ៣២ឆ្នាំ លើការគ្រប់គ្រង ហិរញ្ញវត្ថុ និង ប្រតិបត្តិការនៃ សេវាធនាគារពាណិជ្ជកម្ម វិនិយោគទុន រតនាគារ និង សេវា ពាណិជ្ជកម្មអន្តរជាតិ។

មុនពេលចូលបម្រើការងារនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកធ្លាប់បានបម្រើការងារជាមួយ ធនាគារ អ៊ីរី ទីក្រុងសេអ៊ូល ក្នុងមុខតំណែងជាប្រធានសេវាពាណិជ្ជកម្មអន្តរជាតិ។ លោកក៏ បានបម្រើការជាប្រធានគ្រប់គ្រងទូទៅនៃនាយកដ្ឋានរតនាគារផងដែរ។

លោកមានបញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីសកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល។ លោកក៏ទទួលបានងារជាអ្នកវិភាគហិរញ្ញវត្ថុ ពីវិទ្យាស្ថាន C.F.A នៅក្នុងឆ្នាំ ២០០៥ ផងដែរ។

សូម

អរគុណ


សមាជិកក្រុមប្រឹក្សាភិបាល
របស់យើង ដែលបានបញ្ចប់
អាណត្តិក្នុងឆ្នាំ ២០១៨



លោក នីង នីនកាន់
សមាជិកក្រុមប្រឹក្សាភិបាល



លោក ជេសិន ជេមអ៊ុយន
ប្រធានក្រុមប្រឹក្សាភិបាល



លោក ម៉ៃខលចន ស្ទឹងឃ្លី
សមាជិកក្រុមប្រឹក្សាភិបាល
និង អគ្គនាយកប្រតិបត្តិ



លោក ចាប់ វិបុល
សមាជិកក្រុមប្រឹក្សាភិបាល



លោក លីវ យី ខៃ
សមាជិកក្រុមប្រឹក្សាភិបាល

អំពីគណៈគ្រប់គ្រងជាន់ខ្ពស់



លោក គឹម ស៊ីនយូ
សមាជិកក្រុមប្រឹក្សាភិបាល
និង អគ្គនាយកប្រតិបត្តិ

លោក គឹម ស៊ីនយូ បានចូលរួមជាមួយជាប់បែលយូប៊ី ហ្វាយនែនជា អគ្គនាយកប្រតិបត្តិ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩។ គាត់មានបទពិសោធន៍ជាច្រើនលើផ្នែកធនាគារពាណិជ្ជកម្មនៅធនាគារអ៊ីរីក្នុងប្រទេសកូរ៉េ។ ចាប់តាំងពីលោកចូលរួមជាមួយ ធនាគារ អ៊ីរី នៅឆ្នាំ ១៩៧៩ លោកបានទទួលចំណេះដឹង និង បទពិសោធន៍យ៉ាងទូលំទូលាយលើសេវាកម្មហិរញ្ញវត្ថុ។ លោកបានទទួលបន្ទុកលើផ្នែកលក់ នៅសាខាមួយចំនួន ដែលបានផ្ដោតលើការលក់ផលិតផលឥណទាន។ លោកបានទទួលបន្ទុកការងារលើកទ្វីបកជន និង កម្ចីអាជីវកម្ម ព្រមទាំងបម្រើការងារជា Corporate Loan Underwriter អស់រយៈពេល ៨ ឆ្នាំ។ បន្ទាប់ពីលោកបានបម្រើការងារជាអ្នកគ្រប់គ្រងទូទៅលើបណ្តាសាខាជាច្រើនអស់រយៈពេល ៥ ឆ្នាំ លោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលទទួលខុសត្រូវលើការគ្រប់គ្រងកម្ចីកជន និង កម្ចីអាជីវកម្ម អស់រយៈពេល ២ ឆ្នាំ។

មុនចូលបម្រើការនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកបានធ្វើការនៅធនាគារ អ៊ីរី ទីក្រុងសេអ៊ូលក្នុងតំណែងជាអគ្គនាយករងប្រតិបត្តិ ។ លោកក៏ធ្លាប់បានធ្វើជានាយកគ្រប់គ្រងផ្នែកកំណែទម្រង់អាជីវកម្មផងដែរ។

នៅខែធ្នូ ឆ្នាំ ២០១៥ លោកបានទទួលតំណែងថ្មីជានាយកប្រតិបត្តិកំណែទម្រង់អាជីវកម្ម ព្រមទាំងបានធ្វើ កំណែទម្រង់មួយចំនួន និង សេចក្តីសម្រេច M & A សម្រាប់ក្រុមហ៊ុនធំៗជាច្រើន។ ចាប់ពីឆ្នាំ ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៨ លោកបានទទួលតំណែងជាអគ្គនាយករងផ្នែកឥណទាន។

លោកមានបរិញ្ញាបត្រពាណិជ្ជកម្មពី សាកលវិទ្យាល័យ Sejong ។ ហើយលោកក៏បានទទួលវិញ្ញាបនបត្រ ពី Fund Investment Advisor ជាបុគ្គលិកឥណទាន និង អ្នកវិភាគឥណទានផងដែរ។



លោក យឹម សាងយ៉ុង
អគ្គនាយកហិរញ្ញវត្ថុ

លោក គឹម បានចូលបម្រើការនៅ ជាប់បែលយូប៊ី ហ្វាយនែន ចាប់ពីខែ មិថុនា ឆ្នាំ២០១៨ និងមានបទពិសោធន៍ដ៏ទូលំទូលាយលើវិស័យហិរញ្ញវត្ថុចំនួនជាង ៣២ឆ្នាំ លើការគ្រប់គ្រងហិរញ្ញវត្ថុនិងប្រតិបត្តិការនៃសេវាធនាគារ ពាណិជ្ជកម្ម វិនិយោគទុន រតនាគារ និងសេវាពាណិជ្ជកម្មអន្តរជាតិ។

មុនពេលចូលបម្រើការនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកធ្លាប់បានបម្រើការងារជាមួយធនាគារ អ៊ីរី ទីក្រុងសេអ៊ូល ក្នុងមុខតំណែងជា ប្រធានសេវាពាណិជ្ជកម្មអន្តរជាតិ។ លោកក៏បានបម្រើការជាប្រធានគ្រប់គ្រងទូទៅនៃនាយកដ្ឋានរតនាគារផងដែរ។

លោកមានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល។ គាត់ក៏ទទួលបានងារជាអ្នកវិភាគហិរញ្ញវត្ថុ ពីវិទ្យាស្ថាន C.F.A នៅក្នុងឆ្នាំ ២០០៥ ផងដែរ។



លោកស្រី គុប សុក្រសម្ភារ
អគ្គនាយិកាប្រតិបត្តិការ

លោកស្រី បានបម្រើការងារក្នុងតួនាទីបច្ចុប្បន្នតាំងពីឆ្នាំ ២០០៨ បន្ទាប់ពីបានបម្រើការងារជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០០២។ មុនពេលចូលបម្រើការងារនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកស្រី មានមុខងារជាសវនករជាន់ខ្ពស់នៅ ក្រុមហ៊ុន Ernst & Young និង Prince Water House Cooper ។ បច្ចុប្បន្នលោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកស្រី សម្ភារ មានកំណើតនៅទីក្រុងភ្នំពេញ និង មានបទពិសោធន៍ជាង ១០ ឆ្នាំលើផ្នែកគណនេយ្យហិរញ្ញវត្ថុការ រៀបចំផែនការអាជីវកម្ម និងយុទ្ធសាស្ត្រសវនកម្មកិច្ចការរដ្ឋបាល និងទំនាក់ទំនង។

លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រី បានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និងរដ្ឋបាល ពីមហាវិទ្យាល័យ Noisy Le Grand ពីប្រទេសបារាំង។



លោក ស៊ីម សិដ្ឋ
នាយកប្រតិបត្តិការ

លោក សិស្ស មានស្រុកកំណើតនៅខេត្តកណ្តាល អាជីពរបស់លោក ជាមួយ ជាប់បែលយូប៊ី ហ្វាយនែនបានចាប់ផ្តើមតាំងពីឆ្នាំ 2008។ មុនពេលចូលបម្រើការនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកមានបទពិសោធន៍ជាមួយទសវត្សរ៍ លើវិស័យអភិវឌ្ឍន៍ជនបទ ទំនាក់ទំនង រដ្ឋបាល ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង។ ពីមុនមក លោកបានបម្រើការងារ ឱ្យអង្គការ ទស្សនៈពិភពលោកអន្តរជាតិ(កម្ពុជា) និង លេខាធិការដ្ឋានមុខងារសាធារណៈ របស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកសិស្ស ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ពី Global FTMS Campus នៅប្រទេសសិង្ហបុរី ដែលត្រូវបានទទួលស្គាល់ពីសាកលវិទ្យាល័យ Anglia Ruskin នៃចក្រភពអង់គ្លេស។ លោកក៏មាន សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រង សហគ្រាស និង វិញ្ញាបនបត្រនៃវិជ្ជាជីវៈច្បាប់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។



លោក អាត ប៊ុន ផត
នាយកហិរញ្ញវត្ថុ

លោកប៊ុនផតបានបម្រើការងារក្នុង ជាប់បែលយូប៊ី ហ្វាយនែន តាំងពីឆ្នាំ 2008 ជាប្រធាន សវនកម្ម បន្ទាប់មកជាប្រធានហិរញ្ញវត្ថុ និងរដ្ឋបាលក្នុងឆ្នាំ 2015 បច្ចុប្បន្នលោកបម្រើការងារ ក្នុងតួនាទីជានាយកហិរញ្ញវត្ថុចាប់ពីឆ្នាំ 2018។ លោកមានបទពិសោធន៍ជាង 10 ឆ្នាំ លើផ្នែក គណនេយ្យហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម រដ្ឋបាល ការត្រួតពិនិត្យផ្ទៃក្នុងនិងសវនកម្មពន្ធ ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ។ មុនពេលចូលបម្រើការងារនៅ ជាប់បែលយូប៊ី ហ្វាយនែន លោកធ្លាប់បម្រើការងារជាសវនករនៅ អង្គការក្រៅរដ្ឋាភិបាល និង ក្រុមហ៊ុនអន្តរជាតិអស់ រយៈពេល 5 ឆ្នាំ ។

លោកមានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងក្នុងស្រុក និង អន្តរជាតិជាច្រើនដែលទាក់ទង នឹង គណនេយ្យនិងហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងសន្ទនីយភាព ការគ្រប់គ្រងហានិភ័យ អាជីវកម្ម ការពិគ្រោះយោបល់ ការគ្រប់គ្រងផ្ទៃក្នុង ស៊ើបអង្កេតការគ្រប់គ្រង នៅប្រទេសសិង្ហបុរី អ៊ីតាលី ឥណ្ឌូណេស៊ី ហ្វីលីពីន អ៊ុយហ្គង់ដា និង វៀតណាម។



លោក អ័ លួងសុរិន
នាយកព័ត៌មានវិទ្យា

លោក សុរិន ចូលបម្រើការ នៅ ជាប់បែលយូប៊ី ហ្វាយនែន ក្នុងមុខតំណែងជានាយកព័ត៌មាន វិទ្យា។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងផ្នែក IT គ្រប់គ្រងប្រព័ន្ធការវិភាគលទ្ធិ និងប្រព័ន្ធស្ថាបត្យកម្ម ការធ្វើសមាហរណកម្មប្រព័ន្ធសហគ្រាស និង ការគ្រប់គ្រងគម្រោង។ មុនពេលបម្រើការជាមួយ ជាប់បែលយូប៊ី ហ្វាយនែន លោក សុរិន បម្រើជាប្រធានគាំទ្រប្រព័ន្ធ អាជីវកម្ម និងអភិវឌ្ឍន៍ស្ថាបត្យកម្ម នៃក្រុមហ៊ុន Beeline។

លោក សុរិន ធ្លាប់បម្រើការជាអ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យា និងជាអ្នកវិភាគកម្មវិធី។ លោក សុរិន មានបទពិសោធន៍ការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមហ៊ុនបរទេសជាច្រើនដូច ជា៖ Telecom ក្រុមហ៊ុន ISP Thaicom Ltd នៅទីក្រុងបាងកក ប្រទេសថៃ។

លោកបានបញ្ចប់ថ្នាក់ អនុបណ្ឌិតក្នុងផ្នែក IT (MScIT) ពី សាកលវិទ្យាល័យអន្តរជាតិ KMUTNB នៅទីក្រុងបាងកក ប្រទេសថៃ។



លោក ឆាយ បញ្ញា
នាយកធនធានមនុស្ស

លោក បញ្ញា បានកាន់តំណែងជានាយកធនធានមនុស្ស កាលពីខែមករា ឆ្នាំ 2016។ លោក បានចាប់ផ្តើមអាជីពការងារជាមួយ ជាប់បែលយូប៊ី ហ្វាយនែន នៅចុងឆ្នាំ 2004 ក្នុងតំណែងជា មន្ត្រីឥណទាន ហើយក៏បានផ្លាស់ប្តូរជា ប្រធានសាខា និងមុខតំណែងផ្សេងៗទៀត។

លោក បញ្ញា មានកំណើតនៅខេត្តកំពង់ធំហើយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពាណិជ្ជកម្មនៅសាកលវិទ្យាល័យនៃកូន ក្នុងឆ្នាំ 2009។ លោក បញ្ញា បានចូលរួមក្នុងកម្មវិធី បណ្តុះបណ្តាលទាំងក្នុងស្រុក និង អន្តរជាតិជាច្រើន ដែលទាក់ទងនឹងការគ្រប់គ្រងធនធាន មនុស្ស អាជីវកម្ម និង ភាពជាអ្នកដឹកនាំអន្តរជាតិ នៅទីក្រុងតូក្យូ ទីក្រុងឡុងដ៍ប្រទេសអ៊ីតាលី សិង្ហបុរី តង់ហ្សានី (អាហ្វ្រិក) និងទីក្រុងបាងកក។




ចំណុចសំខាន់ៗ អំពីអាជីវកម្ម ឆ្នាំ 2018

វិធីសាស្ត្រប្រាក់កម្ចីតាមរយៈអតិថិជន

វិធីសាស្ត្រប្រាក់កម្ចីតាមទំហំសំពៀតឥណទាន

កម្ចីក្រុម	10.15%
កម្ចីឯកត្តបុគ្គល	89.85%


ពីខែធ្នូ ឆ្នាំ2014 ដល់ខែធ្នូ ឆ្នាំ2018 (គិតជាលានដុល្លារអាមេរិក)



ចំនួនទ្រព្យសកម្មសរុប

ពីខែធ្នូ ឆ្នាំ2014 ដល់ខែធ្នូ ឆ្នាំ2018


(គិតជាលានដុល្លារអាមេរិក)



សមតុល្យប្រាក់បញ្ញើសន្សំ

ពីខែធ្នូ ឆ្នាំ2014 ដល់ខែធ្នូ ឆ្នាំ2018

(គិតជាលានដុល្លារអាមេរិក)



របាយការណ៍បង់ពន្ធ

នៅក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានតម្លាភាពមួយយើងខ្ញុំសូមធ្វើការផ្សព្វផ្សាយជូនលោកអ្នកនូវរបាយការណ៍ពន្ធ ដែលបានបង់ដូចមានបង្ហាញជូននៅ តារាងខាងក្រោម៖

គិតជាដុល្លារអាមេរិក	2014	2015	2016	2017	2018
ពន្ធព័ត៌មាន	\$4,988	\$7,210	\$18,500	\$18,500	\$18,500
ពន្ធតែមសារពើពន្ធលើផ្ទាំងផ្សាយពាណិជ្ជកម្ម	\$11,427	\$16,446	\$47,391	\$70,042	\$81,755
កម្រៃអាជ្ញាប័ណ្ណបង់ជូនធនាគារជាតិក្នុងមួយសាខា	\$290,798	\$285,188	\$324,033	\$319,774	\$305,125
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទអាករលើតម្លៃបន្ថែម	\$3,899	\$4,179	\$4,041	\$3,670	\$1,788
អាករលើតម្លៃបន្ថែម	\$0	\$0	\$691	\$2,777	\$2,325
ប្រាក់រំដោះពន្ធលើប្រាក់ ចំណេញ	\$215,899	\$306,781	\$404,178	\$390,145	\$391,678
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	\$544,511	\$807,394	\$739,049	\$1,113,913	\$728,045
ពន្ធលើប្រាក់បៀវត្ស	\$295,756	\$427,216	\$640,287	\$464,239	\$937,310
ពន្ធកាត់ទុកលើនិវាសនគណនីសន្សំមានកាលកំណត់	\$36,460	\$71,671	\$117,103	\$149,201	\$194,655
ពន្ធកាត់ទុកលើនិវាសនគណនីសន្សំគ្មានកាលកំណត់	\$820	\$3,519	\$7,280	\$8,360	\$10,384
ពន្ធកាត់ទុកលើនិវាសន ថ្លៃឈ្នួល ចលនទ្រព្យ និងអចលនទ្រព្យ	\$79,708	\$100,295	\$158,997	\$183,169	\$204,772
ពន្ធកាត់ទុកលើនិវាសន សេវាកម្មនានាស្វយសារ	\$64,307	\$216,860	\$219,099	\$124,042	\$56,964
ពន្ធកាត់ទុកលើអនិវាសនការទូទាត់ថ្លៃសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា	\$151,468	\$243,835	\$231,987	\$181,208	\$275,755
ពន្ធកាត់ទុកលើអនិវាសន ការប្រាក់	\$636,931	\$979,668	\$1,195,994	\$1,100,021	\$895,329
ពន្ធកាត់ទុកលើការបែងចែកភាគលាភ	\$0	\$0	\$0	\$0	\$1,384,017
ប្រាក់ដែលបង់សរុប៖	\$2,336,972	\$3,470,262	\$4,108,630	\$4,129,061	\$5,488,402
សរុបបង់ទុក	\$8,632,985	\$12,103,247	\$16,211,877	\$20,340,938	\$25,829,340

*សរុប និងសរុបបង់ទុកគិតចាប់តាំងពីឆ្នាំ 2003

ពិពណ៌នាការងារ

ដាច់ប៊ែលយូប៊ីហ្វាយនែន បានចូលរួមពិពណ៌នាការងារនៅថ្ងៃ 28 តុលា ឆ្នាំ2018 ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំឡើងដោយក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈដោយសហការជាមួយសហភាពសហព័ន្ធយុវជនភ្នំពេញ និង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។



អាហារូបករណ៍ ដាច់ប៊ែលយូប៊ីហ្វាយនែន

ដាច់ប៊ែលយូប៊ីហ្វាយនែន បានជ្រើសរើសកុមារដែលមានសិទ្ធិទទួលបាន អាហារូបករណ៍ ដែលជាកូនរបស់ អតិថិជនឆ្លើមដើម្បីឧបត្ថម្ភជាសម្ភារៈសិក្សា ចាប់តាំងពីថ្ងៃជ្រើសរើស រហូតដល់ បញ្ចប់ថ្នាក់វិទ្យាល័យ។ ក្នុងឆ្នាំ 2018 កុមារចំនួន 41 បានទទួលការគាំទ្រពី ដាច់ប៊ែលយូប៊ីហ្វាយនែន។



បុគ្គលិក ដាច់ប៊ែលយូប៊ីហ្វាយនែន ផ្តល់ឈាមជួយសង្គម

ដាច់ប៊ែលយូប៊ីហ្វាយនែន បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅក្នុងការបរិច្ចាគឈាម ទៅឲ្យប្រជាពលរដ្ឋទូទៅ ដែលប្រារព្ធឡើងនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2018 នៅទីស្នាក់ការកណ្តាល។

បុគ្គលិក ដាច់ប៊ែលយូប៊ីហ្វាយនែន ចំនួន 28 រូបនៅ ទីស្នាក់ការកណ្តាល បានចូលរួមបរិច្ចាគឈាម ដើម្បីជួយដល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាម។ ដាច់ប៊ែលយូប៊ីហ្វាយនែន មានការគាំទ្រចិត្តយ៉ាងមុតមាំក្នុងការចូលរួមជួយដល់សង្គម តាមរយៈសេវាហិរញ្ញវត្ថុ និងទំនួលខុសត្រូវសង្គមរបស់ខ្លួន។

សកម្មភាពសប្បុរសធម៌នៅ អង្គការ DAIL

នៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2018 បុគ្គលិក ជាប់បែលយូប៊ី ហ្វាយនែន និង អ្វីហ្វាយនែន ចំនួន 20 រូប បានចូលរួម ក្នុងសកម្មភាព សប្បុរសធម៌ នៅអង្គការ DAIL ដោយមានការ ចំអិន និង ផ្តល់អាហារថ្ងៃត្រង់ដល់កុមារចំនួន 300 នាក់។



ការចូលរួមបរិច្ចាគថវិកា ដល់មន្ទីរពេទ្យគន្ធបុប្ផា

នៅថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2018 ជាប់បែលយូប៊ី ហ្វាយនែន និង បុគ្គលិក បានធ្វើការបរិច្ចាគថវិកា ចំនួន 2,500 ដុល្លារអាមេរិក និង 10,000,000 រៀល ដើម្បីចូលរួមជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជា។



ការបរិច្ចាគសម្ភារៈ ដល់កុមារនៅតាមសហគមន៍

នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2018 ជាប់បែលយូប៊ី ហ្វាយនែន និងនិស្សិត ស្ម័គ្រចិត្ត ចំនួន 20 រូប បានរួមគ្នាធ្វើការបរិច្ចាគ សៀវភៅចំនួន 900 ក្បាល និង អាវយ៉ែតចំនួន 50 ដល់កុមារចំនួន 400 នាក់ ដែលកំពុង រស់នៅក្នុងសហគមន៍ជនបទ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។



ពានរង្វាន់ស្រមាប់បុគ្គលិកឆ្នើម

ជាប់បែលយូប៊ី ហ្វាយនែន បានប្រារព្ធ កម្មវិធីចែកពានរង្វាន់ជាច្រើន ដើម្បីជាការ ដឹងគុណពីការខិតខំប្រឹង និង ការប្តេជ្ញា ចិត្តរបស់បុគ្គលិក។



ទស្សនកិច្ចសិក្សារបស់បុគ្គលិក នៅស្ថាប័នការពារពលរដ្ឋ ធនាគារ អ៊ីរី នៅ សេអ៊ូល

ដំណើរកំសាន្ត ពង្រឹងទំនាក់ទំនង

ជាដំបូងរាល់ឆ្នាំ ជាប់បែលយូប៊ី ហ្វាយនែន រៀបចំ កម្មវិធីដំណើរកំសាន្ត សម្រាប់បុគ្គលិក ប្រចាំ ការិយាល័យ និង សាខានីមួយៗដើម្បីពង្រឹង ទំនាក់ទំនងរវាងបុគ្គលិក និងក្រុមការងារ។

ដើម្បីជាការចូលរួមចំណែកក្នុងការទទួលបានបទពិសោធន៍ ពីវប្បធម៌ ផ្សេងគ្នា ធនាគារ អ៊ីរី ដែលជាក្រុមហ៊ុនមេ បានផ្តល់ឱកាសជូនបុគ្គលិក សម្ព័ន្ធទាំងអស់ រួមទាំងគ្រឹះស្ថាន ជាប់បែលយូប៊ី ហ្វាយនែន ផងដែរ ក្នុងការបញ្ជូនបុគ្គលិករបស់ខ្លួន ទៅធ្វើទស្សនកិច្ចសិក្សានៅស្ថាប័នការ ពារពលរដ្ឋរបស់ខ្លួនក្នុងទីក្រុងសេអ៊ូល ពីរដងក្នុងមួយឆ្នាំ។



ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ

I. ប្រាក់កម្ចី



កម្ចីអាជីវកម្មខ្នាតតូច និង មធ្យម

កម្ចីអាជីវកម្មខ្នាតតូច និង មធ្យម សំដៅទៅលើកម្ចីទាំងឡាយណាដែលត្រូវបានប្រើប្រាស់ជា ទុនបង្វិល ការទិញទ្រព្យសម្បត្តិអាជីវកម្ម និង ធាតុផ្សំផ្សេងៗទៀត សម្រាប់អាជីវកម្ម ឬ សម្រាប់សកម្មភាពកម្រិតចំណូលទាំងឡាយណាដែលអាចរកផលចំណូលបាន ជាប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ឬ ប្រចាំខែ មានដូចជា ជំនួញ ផលិតកម្ម សេវាកម្ម ។ល។

រូបិយប័ណ្ណ	រៀល ដុល្លារ និង បាត
ទំហំកម្ចី	80,000 - 40,000,000 រៀល
	100 - 50,000 ដុល្លារ
	800 - 400,000 បាត
រយៈពេលកម្ចី	03 - 72 ខែ
អត្រាការប្រាក់ប្រចាំខែ	1.00% - 1.50%



កម្ចីបរិកសិកម្ម

កម្ចីបរិកសិកម្ម សំដៅលើកម្ចីទាំងឡាយណាដែលត្រូវបានប្រើប្រាស់ សម្រាប់ការចំណាយលើវត្ថុធាតុដើម ឬ សម្ភារៈកសិកម្មក្នុងការបង្កបង្កើនផល ឬ សម្រាប់សកម្មភាពកម្រិតចំណូលទាំងឡាយណា ដែលអាចរកផលចំណូលបាន តាមរយៈការលក់ មានដូចជាការដាំដំណាំ ការធ្វើស្រែ ការចិញ្ចឹមសត្វ ។ល។

រូបិយប័ណ្ណ	រៀល ដុល្លារ និង បាត
ទំហំកម្ចី	80,000 - 40,000,000 រៀល
	100 - 50,000 ដុល្លារ
	800 - 400,000 បាត
រយៈពេលកម្ចី	03 - 72 ខែ
អត្រាការប្រាក់ប្រចាំខែ	1.00% - 1.50%



កម្ចីមិនមែនអាជីវកម្ម

កម្ចីមិនមែនអាជីវកម្ម សំដៅលើកម្ចីទាំងឡាយណាដែលត្រូវបានប្រើប្រាស់ សម្រាប់ការចំណាយផ្សេងៗ ឬ ការទិញទ្រព្យសម្បត្តិ ឬ សម្ភារៈផ្ទាល់ខ្លួន/សម្រាប់គ្រួសារដើម្បី ធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅ មានដូចជា ធុងចម្រោះទឹក បង្គន់អនាម័យ ផលិតផលដើរដោយថាមពលពន្លឺព្រះអាទិត្យ កង់ ម៉ូតូ ។ល។

រូបិយប័ណ្ណ	រៀល ដុល្លារ និង បាត
ទំហំកម្ចី	80,000 - 40,000,000 រៀល
	100 - 50,000 ដុល្លារ
	800 - 400,000 បាត
រយៈពេលកម្ចី	03 - 60 ខែ
អត្រាការប្រាក់ប្រចាំខែ	1.15% - 1.50%

កម្ចីសម្រាប់គេហដ្ឋាន គឺ ជាផលិតផលប្រាក់កម្ចី ដែលផ្តល់ឲ្យប្រជាជនកម្ពុជា ជាពិសេសអ្នកដែលនៅតំបន់ជនបទក្រីក្រ ដែលត្រូវការដើមទុនសម្រាប់ទិញ ឬ សាងសង់ផ្ទះថ្មី ឬកែលម្អផ្ទះដែលមានស្រាប់។

រូបិយប័ណ្ណ	រៀល ដុល្លារ និង បាត
ទំហំកម្ចី	400,000 - 40,000,000 រៀល
	100 - 25,000 ដុល្លារ
	4,000 - 400,000 បាត
រយៈពេលកម្ចី	03 - 60 ខែ
អត្រាការប្រាក់ប្រចាំខែ	1.15% - 1.50%



កម្ចីអភិវឌ្ឍន៍សហគមន៍ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូន សហគមន៍អភិវឌ្ឍន៍កសិកម្ម ឬ សមាគមកសិកម្មដែល ស្រដៀងគ្នា ដោយផ្តល់ជាមូលធនឥណទាន ដើម្បីជួយ បំពេញនូវតម្រូវការទូទៅមូល សម្រាប់ការពង្រីកអាជីវកម្ម ឬ បង្កើតនូវឧបសគ្គយុទ្ធសាស្ត្រអាជីវកម្មថ្មី ដែលទាក់ទងនឹង កសិកម្ម។

រូបិយប័ណ្ណ	ដុល្លារ
ទំហំកម្ចី	3,000 - 25,000 ដុល្លារ
រយៈពេលកម្ចី	03 - 60 ខែ
អត្រាការប្រាក់ប្រចាំខែ	1.15% - 1.50%





កម្មវិធីអាសន្ន ត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវ
ការឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការការបញ្ជូនតួ
របស់អតិថិជនក្នុងគ្រាមានហេតុការណ៍បន្ទាន់ និង/ឬ
ព្រឹត្តិការណ៍ ដែលមិនបានរំពឹងទុក មានដូចជា
គ្រោះធម្មជាតិ និង/ឬ គ្រោះថ្នាក់ផ្ទាល់ខ្លួន។

រូបិយប័ណ្ណ	រៀល ដុល្លារ និង បាត
ទំហំកម្ចី	80,000 - 2,400,000 រៀល
	100 - 600 ដុល្លារ
	800 - 24,000 បាត
រយៈពេលកម្ចី	03 - 09 ខែ
អត្រាការប្រាក់ប្រចាំខែ	1.50%



កម្ចីសម្រាប់ការសិក្សា គឺជាប្រាក់កម្ចីផលិតផលសង្គម មួយប្រភេទ ដែលផ្តល់ជាជំនួយផ្នែកហិរញ្ញវត្ថុដល់ឪពុក ម្តាយ ឬ អាណាព្យាបាលដែលមានបំណងចង់ឲ្យកូនៗបន្ត ការសិក្សាជាន់ខ្ពស់ បច្ចាប្បយករដ្ឋានពាវីជាដើរ។

រូបិយប័ណ្ណ	រៀល និង ដុល្លារ
ទំហំកម្ចី	400,000 - 4,000,000 រៀល 100 - 3,000 ដុល្លារ
រយៈពេលកម្ចី	កម្រិតសិក្សាអប់រំចំណេះដឹងទូទៅ 03 - 12 ខែ កម្រិតបរិញ្ញាបត្ររង ៖ 03 - 48 ខែ កម្រិតបរិញ្ញាបត្រ ៖ 03 - 84 ខែ កម្រិតអនុបណ្ឌិត ៖ 03 - 48 ខែ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ 03 - 24 ខែ
អត្រាការបាក់បត់ខែ	1.30% - 1.40%



II. ប្រាក់សន្សំ



គណនីចម្រើនទ្រព្យ

គណនីចម្រើនទ្រព្យ គឺជាប្រភេទគណនីសន្សំ ដែលទទួលបានអត្រាការប្រាក់ខ្ពស់ និងមានលក្ខណៈជាក់លាក់សន្សំ ដែលតម្រូវឱ្យរក្សាទុកនូវសមតុល្យគណនី ក្នុងរយៈពេលកំណត់ជាក់លាក់មួយរហូតដល់កាលបរិច្ឆេទកំណត់។

រូបិយប័ណ្ណ	រៀល, ដុល្លារ និង បាត
	100,000 រៀល
សមតុល្យអប្បបរមា	25 ដុល្លារ
	1,000 បាត
រយៈពេល	3 - 36 ខែ
អត្រាការប្រាក់ប្រចាំឆ្នាំ	5.00% ទៅ 8.50%



គណនីសង្ឃឹម

គណនីសង្ឃឹម គឺ ជាប្រភេទគណនីសន្សំស្ម័គ្រចិត្ត ដែលបង្កើតឡើងសម្រាប់សហគ្រិន ឬគ្រួសារក្រុមហ៊ុន ស្ត្រីមេផ្ទះ ដែលមានបំណង ដាក់ប្រាក់សន្សំ របស់ពួកគេជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលគួរឱ្យជឿទុកចិត្ត និង មានសុវត្ថិភាពខ្ពស់។



រូបិយប័ណ្ណ	រៀល, ដុល្លារ និង បាត
	4,000 រៀល
សមតុល្យអប្បបរមា	1 ដុល្លារ
	40 បាត
រយៈពេល	មិនមានរយៈពេលកំណត់
អត្រាការប្រាក់ប្រចាំឆ្នាំ	3.00% ទៅ 4.00%



គណនីកូនល្អ

គណនីកូនល្អ គឺជាប្រភេទគណនីសន្សំស្ម័គ្រចិត្ត ដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ឪពុកម្តាយ ឬសាច់ញាតិ ដែលមានបំណងសន្សំប្រាក់សម្រាប់កូនៗ របស់ពួកគេដែលមានអាយុក្រោម 18 ឆ្នាំ ។

រូបិយប័ណ្ណ	រៀល, ដុល្លារ និង បាត
	4,000 រៀល
សមតុល្យអប្បបរមា	1 ដុល្លារ
	រហូតដល់កុមារអាយុ 18 ឆ្នាំ
រយៈពេល	8.50% សម្រាប់រូបិយប័ណ្ណរៀល
អត្រាការប្រាក់ប្រចាំឆ្នាំ	6.50% សម្រាប់រូបិយប័ណ្ណដុល្លារ



III. សេវាផ្ទេរប្រាក់ក្នុងស្រុក
 សេវាផ្ទេរប្រាក់អន្តរសាខា

សេវាផ្ទេរប្រាក់អន្តរសាខា គឺជាប្រភេទសេវាមួយប្រភេទ ដែលអនុញ្ញាតឱ្យអតិថិជនអាចផ្ញើ/ផ្ទេរ ឬទទួលប្រាក់ ជាមួយសាខា ទាំងអស់របស់ជាប់បើកយូប៊ី ហ្វាយនែន នៅក្នុងតំបន់តែមួយ ឬផ្សេងគ្នា ទៅតាមគោលបំណងរបស់ពួកគេ។

ប្រភេទ នៃប្រតិបត្តិការ	សាច់ប្រាក់ ទៅ សាច់ប្រាក់ ឬ គណនី ទៅ សាច់ប្រាក់			សាច់ប្រាក់ ទៅ គណនី ឬ គណនី ទៅ គណនី		
	KHR	USD	THB	KHR	USD	THB
រូបិយប័ណ្ណ						
អត្រាតម្លៃសេវា	0.10%	0.10%	0.10%	0.08%	0.08%	0.08%
តម្លៃសេវាអប្បបរមា	4,000	1	40	3,000	1	40

 សេវាផ្ទេរប្រាក់អន្តរធនាគារ

សេវាផ្ទេរប្រាក់អន្តរធនាគារ ជាសេវាផ្ទេរប្រាក់មួយប្រភេទ ដែលធ្វើប្រតិបត្តិការ រវាងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ដើម្បីផ្តល់នូវភាពងាយស្រួល និង សេវាកម្មរហ័សទៅដល់អតិថិជនក្នុងគោលបំណងផ្ទេរប្រាក់របស់ពួកគេទៅកាន់គណនីអ្នកទទួល។

ចំនួនទឹកប្រាក់ដែលបានផ្ទេរ (ជាប្រាក់រៀល)	តម្លៃសេវា (ជាប្រាក់រៀល)
តិចជាង ឬស្មើ 4លាន	4,000
ចាប់ពី 4លាន ដល់ 20លាន	8,000
ចាប់ពី 20លាន ដល់ 40លាន	12,000

 សេវាធនាគារចល័ត


សេវាធនាគារចល័ត គឺជាការផ្តល់ជូននូវសេវាធនាគារ ឬសេវាហិរញ្ញវត្ថុមួយ ជាមួយនឹងជំនួយទូរគមនាគមន៍ចល័ត ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង តាមរយៈឧបករណ៍ចល័តរបស់គាត់។

ប្រភេទប្រតិបត្តិការ	កម្រៃសេវា
ការចុះឈ្មោះប្រើប្រាស់ និងការប្រើប្រាស់ប្រចាំឆ្នាំ	មិនគិតថ្លៃ
ការបង់សងប្រាក់កម្ចី	មិនគិតថ្លៃ
ការផ្ទេរមូលនិធិទៅកាន់គណនីនៅក្នុងជាប់បើកយូប៊ី ហ្វាយនែន	មិនគិតថ្លៃ
ការផ្ទេរមូលនិធិទៅកាន់គណនីនៅស្ថាប័នហិរញ្ញវត្ថុដទៃទៀត	គិតទៅតាមថ្លៃសេវារបស់គោលនយោបាយនៃសេវាផ្ទេរប្រាក់អន្តរធនាគារ
ត្រួតពិនិត្យសមតុល្យ ឬរបាយការណ៍គណនី	មិនគិតថ្លៃ
ស្នើសុំប្រាក់កម្ចីដោយខ្លួនឯង	មិនគិតថ្លៃ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាប់បើកយូប៊ី ហ្វាយនែន



ឥណទាន



សេវាប្រាក់បញ្ញើ-សន្សំ



សេវាផ្ទេរប្រាក់ក្នុងស្រុក



សេវាធនាគារចល័ត

ទិន្នន័យស្តីពីបរិស្ថាន និងទិន្នន័យបុគ្គលិក

សូចនាករលើការអនុវត្តផ្នែកបរិស្ថាន	2018	2017	2016
សរុប			
ក្រដាស ប្រើគិតជាឺឡូក្រាម /FTE (1)	19.80	23.83	33.64
ទម្រង់ប្រាក់កម្ចី ប្រើគិតជាឡូក្រាម /FTE	5.77	5.76	11.06
ក្រដាសប្រើប្រាស់ក្នុងការិយាល័យ ប្រើគិតជាឡូក្រាម /FTE	14.03	18.07	22.58
សំណល់			
សំណល់ក្រដាស គិតជាឡូក្រាម /FTE	3.12	2.01	1.00
ក្រដាសដូតមាត់ ប្រើគិតជាឡូក្រាម	2,360.23	1,490.98	1,451.86
ក្រដាសដូតដៃ ប្រើគិតជាឡូក្រាម	809.20	673.20	32.15
ក្រដាសបង្គន់ ប្រើគិតជាឡូក្រាម	1,152.26	618.74	66.26
ចាមពល			
ចរន្តអគ្គិសនី ប្រើគិតជាគីឡូវ៉ាត់ម៉ោង /FTE	617.00	668.11	493.92
ប្រេងសាំង ប្រើគិតជាលីត្រ /FTE	222.81	394.81	248.90
ប្រេងសាំងសម្រាប់ទាញយកយន្ត ប្រើគិតជាលីត្រ	306,716.76	544,565.35	384,342.65
ប្រេងសាំងសម្រាប់ថយន្ត ប្រើគិតជាលីត្រ	1,648.71	2,248.30	1,207
ប្រេងម៉ាស៊ូត ប្រើគិតជាលីត្រ /FTE	48.23	67.01	50.90
ប្រេងម៉ាស៊ូតសម្រាប់ម៉ាស៊ីនឡើង ប្រើគិតជាលីត្រ	2,294.04	3,784.92	4847.22
ប្រេងម៉ាស៊ូតសម្រាប់ថយន្ត ប្រើគិតជាលីត្រ	64,451	89,026	74,005
ប្រេងម៉ាស៊ូត ប្រើគិតជាលីត្រ /FTE	N/A	N/A	N/A
ការបញ្ចេញចោលនូវឧស្ម័នកាបូនិក (សមមូល គិតជាពាន់ឡូក្រាម)(2)			
ចរន្តអគ្គិសនី	469.66	508.93	420.79
ប្រេងសាំង	740.08	1,312.35	925.32
ប្រេងម៉ាស៊ូត	183.55	255.23	216.84
ទឹក			
ទឹក ប្រើគិតជាម៉ែត្រគូប /FTE	14.25	24.03	24.63
ទឹក ប្រើគិតជាម៉ែត្រគូប	19413.06	32463.44	37660.03
ទឹកបរិសុទ្ធ ប្រើគិតជាម៉ែត្រគូប	304.74	818.31	489.02
ការធ្វើដំណើរ			
ដោយថយន្ត គិតជាគីឡូម៉ែត្រ /FTE	545	757	531
ដោយទាញយកយន្ត គិតជាគីឡូម៉ែត្រ /FTE	9,223.70	9,913.52	10,205.45
សូចនាករលើការអនុវត្តផ្នែកសង្គម			
ការបម្រើការងារ			
ចំនួនបុគ្គលិក	1429	1389	1489
ស្រី	445	466	554
ប្រុស	984	923	935
ចំនួនបុគ្គលិក (FTE)	1384	1385	1549


1) FTE (Full Time Equivalent): ចំនួនមធ្យមនៃកម្មករនិយោជិត បម្រើការពេញម៉ោងក្នុងមួយឆ្នាំ។
2) សមមូលឧស្ម័នកាបូនិកត្រូវបានគណនាដោយយោងតាមគោលការណ៍របស់ Greenhouse Gas Protocol។



វិសាលភាពនៃ តំបន់ប្រតិបត្តិការ

- តំបន់ប្រតិបត្តិការ
- ការិយាល័យសាខាខេត្ត
- ការិយាល័យសាខាស្រុក

គិតត្រឹម ខែធ្នូ ឆ្នាំ2018 ជាប់ប៊ែលយូប៊ី ហ្វាយនែន មានការិយាល័យប្រចាំតំបន់ចំនួន 15 ការិយាល័យចំនួន 106 ទូទាំង 25 រាជធានីខេត្តក្រុង 190 ស្រុក 1,645 ឃុំ និង 9,897 ភូមិ ទូទាំងប្រទេសកម្ពុជា។





របាយការណ៍ ហិរញ្ញវត្ថុ

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ
សមតុល្យជាមួយធនាគារផ្សេងៗ
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ
ទ្រព្យសកម្មផ្សេងៗ
ប្រាក់តម្កល់តាមផ្លូវច្បាប់
ការវិនិយោគនៅក្រុមហ៊ុន ក្រុមហ៊ុន ហ្សូរី ហ្វូលឌីង (ខេមបូឌា) ភីលធីឌី
អចលនទ្រព្យ និងហត្ថកម្មរណី
ទ្រព្យអរូបិយ
ពន្ធពន្យារជាទ្រព្យសកម្ម
គណនីត្រូវទទួលពីសម្ព័ន្ធយោគី

ទ្រព្យសកម្មសរុប

បំណុល និង មូលធនរបស់ភាគទុនិក

បំណុល

ប្រាក់បញ្ញើរបស់អតិថិជន
គណនីត្រូវទទួលពីសម្ព័ន្ធយោគី
ប្រាក់កម្ចី
បំណុលពន្ធលើប្រាក់ចំណូល
បំណុលផ្សេងៗ

បំណុលសរុប

មូលធនរបស់ភាគទុនិក

ដើមទុន
ប្រាក់ចំណេញរក្សាទុក
ភាពខុសគ្នានៃអត្រាប្តូរប្រាក់

មូលធនសរុប

បំណុល និងមូលធនសរុប

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	3,634,344	14,602,796	2,184,933	8,820,574
សមតុល្យជាមួយធនាគារផ្សេងៗ	6,600,583	26,521,143	14,899,523	60,149,374
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	215,488,902	865,834,408	166,554,433	672,380,245
ទ្រព្យសកម្មផ្សេងៗ	2,725,926	10,952,770	2,728,746	11,015,947
ប្រាក់តម្កល់តាមផ្លូវច្បាប់	7,661,846	30,785,299	5,830,630	23,538,252
ការវិនិយោគនៅក្រុមហ៊ុន ក្រុមហ៊ុន ហ្សូរី ហ្វូលឌីង (ខេមបូឌា) ភីលធីឌី	15,353	61,688	15,353	61,980
អចលនទ្រព្យ និងហត្ថកម្មរណី	1,689,913	6,790,069	1,798,642	7,261,119
ទ្រព្យអរូបិយ	1,039,609	4,177,150	772,165	3,117,230
ពន្ធពន្យារជាទ្រព្យសកម្ម	1,253,240	5,035,518	1,239,291	5,003,018
គណនីត្រូវទទួលពីសម្ព័ន្ធយោគី	-	-	178	719
ទ្រព្យសកម្មសរុប	240,109,716	964,760,841	196,023,894	791,348,458
បំណុល និង មូលធនរបស់ភាគទុនិក				
បំណុល				
ប្រាក់បញ្ញើរបស់អតិថិជន	60,257,507	242,114,662	45,127,590	182,180,081
គណនីត្រូវទទួលពីសម្ព័ន្ធយោគី	110,885,644	445,538,519	499,462	2,016,327
ប្រាក់កម្ចី	20,909,332	84,013,697	106,405,993	429,560,994
បំណុលពន្ធលើប្រាក់ចំណូល	760,508	3,055,721	1,144,798	4,621,550
បំណុលផ្សេងៗ	8,814,970	35,418,550	8,525,945	34,419,238
បំណុលសរុប	201,627,961	810,141,149	161,703,788	652,798,190
មូលធនរបស់ភាគទុនិក				
ដើមទុន	30,000,000	120,000,000	21,686,425	86,745,700
ប្រាក់ចំណេញរក្សាទុក	8,481,755	34,079,692	12,633,681	51,002,170
ភាពខុសគ្នានៃអត្រាប្តូរប្រាក់	-	540,000	-	802,398
មូលធនសរុប	38,481,755	154,619,692	34,320,106	138,550,268
បំណុល និងមូលធនសរុប	240,109,716	964,760,841	196,023,894	791,348,458

របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ចំណូលប្រតិបត្តិការ

ចំណូលការប្រាក់

ចំណាយការប្រាក់

ចំណូលពីការប្រាក់សុទ្ធ

ចំណូលកម្រៃសេវាកម្ម និងជើងសារ

ចំណាយកម្រៃសេវាកម្ម និងជើងសារ

កម្រៃសេវាកម្ម និងជើងសារសុទ្ធ

ចំណូលផ្សេងៗ

ចំណូលពីប្រតិបត្តិការសរុប

ចំណាយប្រតិបត្តិការផ្សេងៗ

សំវិធានធនលើការខាតបង់

ឥណទានផ្តល់ដល់អតិថិជន

ចំណេញមុនពេលបង់ពន្ធ

ចំណាយពន្ធលើប្រាក់ចំណេញ

ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលប្រតិបត្តិការ				
ចំណូលការប្រាក់	32,871,357	132,077,112	34,215,579	138,128,290
ចំណាយការប្រាក់	(11,924,652)	(47,913,253)	(11,296,133)	(45,602,487)
ចំណូលពីការប្រាក់សុទ្ធ	20,946,705	84,163,859	22,919,446	92,525,803
ចំណូលកម្រៃសេវាកម្ម និងជើងសារ	6,700,887	26,924,165	2,358,385	9,520,801
ចំណាយកម្រៃសេវាកម្ម និងជើងសារ	(2,463,169)	(9,897,015)	(402,516)	(1,624,959)
កម្រៃសេវាកម្ម និងជើងសារសុទ្ធ	4,237,718	17,027,150	1,955,869	7,895,842
ចំណូលផ្សេងៗ	1,898,425	7,627,872	1,190,576	4,806,355
ចំណូលពីប្រតិបត្តិការសរុប	27,082,848	108,818,881	26,065,891	105,228,000
ចំណាយប្រតិបត្តិការផ្សេងៗ	(19,914,203)	(80,015,268)	(18,438,500)	(74,436,225)
សំវិធានធនលើការខាតបង់	(1,898,141)	(7,626,729)	(4,029,985)	(16,269,049)
ឥណទានផ្តល់ដល់អតិថិជន				
ចំណេញមុនពេលបង់ពន្ធ	5,270,504	21,176,884	3,597,406	14,522,726
ចំណាយពន្ធលើប្រាក់ចំណេញ	(1,108,855)	(4,455,379)	(637,684)	(2,574,330)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	4,161,649	16,721,505	2,959,722	11,948,396



Ernst & Young (Cambodia) Ltd.
5th Floor, Emerald Building
864 Norodom Boulevard corner Street 178
Sangkat Chay Chantrea, Khan Daun Penh
12206 Phnom Penh, Kingdom of Cambodia

Tel: +855 23 860 450/451
Fax: +855 23 217 805
ey.com

លេខ: ០១471245/20666653

របាយការណ៍របស់សវនករឯករាជ្យ

ធុនចំពោះ ភាគទុនិកនៃ ជាប់វិលយូប៊ី ហ្វាយនែន ឯ.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ជាប់វិលយូប៊ី ហ្វាយនែន ឯ.ក (“ក្រុមហ៊ុន”) ដែលរួមមាន តារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដូចគ្នា និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវជំនួញភាពពិតប្រាកដ និងត្រឹមត្រូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទដូចគ្នា ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ គណនាជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯកភាពក្នុងក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃក្រសួងកាតាគតក្រម។ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិយោបល់ត្រឹមត្រូវទៅលើរបាយការណ៍ទាំងនោះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ។

ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាននាការិយបរិច្ឆេទរបាយការណ៍សវនករ រួមមាន របាយការណ៍របស់ក្រុមហ៊ុនក្នុងកាលបរិច្ឆេទ ដែលបានបរិយាយ នៅទំព័រទី១១ ដល់ទំព័រទី១៥។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗទៀត។

A member firm of Ernst & Young Global Limited



ព័ត៌មានត្រូវបានរាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ (តំបន់ទំនើប)

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនត្រូវបានផ្តល់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសង្ឃឹមនោះឡើយទេ ព្រោះយើងខ្ញុំមិនបានឃើញព័ត៌មានផ្សេងៗទេ ដែរ។ ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការមានព័ត៌មានផ្សេងៗនេះ ហើយព័ត៌មានទាំងនេះ មានភាពខុសគ្នាជាសារវន្តប្រទេស ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹង ដែលទទួលបានក្នុងការធ្វើសវនកម្ម ឬការពិនិត្យមិនផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តប្រទេស។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសង្ឃឹមថា មានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍ភាពពិតប្រាកដស្តែង។ យើងខ្ញុំមិនមានហេតុការណ៍អ្វីដែលតម្រូវឲ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើព័ត៌មានកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញជំនួញភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ គណនាជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលគណៈគ្រប់គ្រងពិតជា មានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបញ្ចូលមកពីការកែតម្រូវ ឬការកាត់ប្រុង។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងវិលាម ឬបញ្ចប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយដាក់លក់ណាមួយទៀតទៀតនោះទេ។

អ្នកទទួលបន្ទុកលើព័ត៌មានកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការវាយតម្លៃលើលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការកែតម្រូវ ឬការកាត់ប្រុង ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការវាយតម្លៃលើលទ្ធផល គឺជាការវាយតម្លៃអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជាជោគជ័យ ទូរកំហុសឆ្គងជាសារវន្តដែលមាននោះទេ ។ កំហុសឆ្គងអាចកើតចេញពីការកែតម្រូវ ឬការកាត់ប្រុង និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។



ការផ្តល់ឱកាសក្នុងរបស់សមាជិកពាក់ព័ន្ធនឹងការធ្វើសមត្ថភាពលើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងឱ្យ៨)

ជាផ្នែកមួយនៃការងារសេវាកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសេវាកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សាទុកចម្លងប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសេវាកម្ម។ យើងខ្ញុំក៏បាន

- កំណត់ និងឈប់ការប្រែប្រួលភាគីរយនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការរំឭងបន្ត ឬការភាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលធ្វើធុរតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលសក្ខីភាពសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់លើយើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញ កំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការរំឭងបន្ត មានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការរំឭងបន្តអាចជាក់ស្តែងនឹងការប្រើប្រាស់ ការបង្កើត ការរុបរោលដោយចេតនា ការរើបោកបោកប្រកបដោយគ្រឿងប្រដូ ឬមិនគោរពការបញ្ជូនត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលជាក់ស្តែងនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ពុំវិវត្តនិមន្តនៃសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និង ការបង្ហាញដែលជាប់ទាក់ទងគ្នាដែលខ្សែចង្វាក់ដែលខ្សែចង្វាក់ដោយគណៈគ្រប់គ្រង។ ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពកំណើតកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈសក្ខីភាពសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថា តើមានក្រុមហ៊ុននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងត្រីកូណា ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការកំណើតកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានក្រុមហ៊ុននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំត្រូវផ្សាយព័ត៌មានបំរាមអំពីការរំលោភសវនកម្ម លើកំណត់សម្គាល់ភាពកំនើតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការរក្សាទុកនូវមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើសក្ខីភាពសវនកម្មដែលទទួលបានហេតុផលកាលបរិច្ឆេទនៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងនេះក្តី ត្រីកូណា ឬកាលៈទេសៈនានាដែលមានតួនាទី កំរិតបង្កឲ្យក្រុមហ៊ុន មិនអាចបង្កនិរន្តរភាពកំណើតកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទៅ មាតិកា និងទិន្នន័យក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃរបាយការណ៍ហិរញ្ញវត្ថុ គឺសំណុំឲ្យប្រតិបត្តិការ និងត្រីកូណាដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

^a Member firm of Credit & Trading Union Limited



ការពង្រឹងគុណតម្លៃរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (ភស្តុតាងមុខ)

ក្នុងចំណោមបញ្ហាទាំងនេះ យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើកិច្ចការពារសិទ្ធិមនុស្ស ភាគីដែលបានគ្រោងទុក និងពេលវេលានៃការងាររដ្ឋបាល និងបេក្ខភាពវិញ្ញាណប័ណ្ណនានា រួមបញ្ចូលផងដែរនូវ ក្បួនវិធាននានាទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំអាចឃើញក្នុងពេលធ្វើសវនកម្ម។



Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនឥណទានឈ្មោះជីវិត
សម្រាប់ប្រតិបត្តិ

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩

បណ្តាញអន្តរជាតិ របស់ធនាគារ វ្យូរី



របាយការណ៍នេះអាចទាញយកបានតាមរយៈ

វេបសាយ: www.wbfinance.com.kh

អ៊ីម៉ែល: info@wbfinance.com.kh

អគារលេខ 398 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១

ខណ្ឌចំការមន ក្រុងភ្នំពេញ

លេខទូរស័ព្ទ (855) 23 963 333